



**Embassy of Japan
in the Kingdom of Cambodia
Press Release**

No. 05 PR-20 /EoJ

22 January 2020

**The Invitation Program of
Young Politics Oriented Cambodians to Japan.**

10 young politics oriented Cambodians will visit Japan from 23 to 31 January 2020.

Under the theme of “Japanese multiparty democracy”, the group will attend lectures and visit legislative, administrative and judicial institutions in Tokyo, as well as Hachioji-city to observe the process of a local election. They will also travel to Tokushima prefecture and visit sites related to the local administrative and culture to deepen their understanding of Japan.

With this 4th program, following previous 3 programs done after the General Election in 2018, the number of the young Cambodians participants will reach 40.

Through the program, it is expected that the participants, who will lead the future of Cambodia, will enrich their views on Japanese multiparty democracy as reference for the democratic development of their country.

Embassy of Japan in the Kingdom of Cambodia

Tel: 023 217 161

Email: info.jpn@pp.mofa.go.jp,

Official Website: www.kh.emb-japan.go.jp

JENESYS 2019
In-bound Program for ASEAN Youths
(Japanese multiparty democracy)

January 23 (Thu)

Arrival, Orientation

Lecture from experts, Visit to Ministry of Foreign Affairs

January 24 (Fri)

Meeting with Japanese involved in Cambodia Peace Process

Visit to Supreme Court

January 25 (Sat) ~ 26(Sun)

Visit to Hachioji-city, Briefing from election administration commissions of Hachioji-city, Observation of election campaign, early voting, voting and vote-counting in Hachioji-city

January 27(Mon) ~ 28 (Tue)

Visit to Tokushima prefecture

January 29 (Wed)

Visit to House of Representatives

Meeting with Japan-Cambodia Parliamentary Friendship Association

January 30 (Thu)

Workshop, Reporting session

January 31 (Fri)

Departure



ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន

លេខ: ០៥ PR-២០ / EoJ

កាលបរិច្ឆេទ: ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០

កម្មវិធីអញ្ជើញ

យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយ ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន

យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយចំនួន ១០ រូប នឹងមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនពីថ្ងៃទី ២៣ ដល់ ៣១ ខែមករា ឆ្នាំ ២០២០ ។

ក្រោមប្រធានបទ “លទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន” យុវជនទាំងនេះនឹងចូលរួមកម្មវិធីប្រកបដោយផ្សេងៗ និងធ្វើទស្សនកិច្ចនៅស្ថាប័ននីតិបញ្ញត្តិ រដ្ឋបាល និងតុលាការនៅទីក្រុងតូក្យូ និងទីក្រុងហាជីម៉ូជី (Hachioji) ដើម្បីអង្កេតមើលដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋានមួយ។ យុវជនទាំងអស់នឹងធ្វើដំណើរទៅខេត្តតូកូស៊ីម៉ា (Tokushima) ផងដែរហើយធ្វើទស្សនកិច្ចនៅទីកន្លែងនានាពាក់ព័ន្ធនឹងរដ្ឋបាល និងវប្បធម៌នៅថ្នាក់មូលដ្ឋាន ដើម្បីបានយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសជប៉ុន។

បន្ទាប់ពីការបញ្ចប់កម្មវិធីទស្សនកិច្ចចំនួន៣លើកកន្លងមក ដែលត្រូវបានរៀបចំឡើងក្រោយការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ និងរួមទាំងកម្មវិធីលើកទី ៤ នេះផង ចំនួនអ្នកចូលរួមជាយុវជនកម្ពុជានឹងកើនដល់ ៤០ រូប ។

តាមរយៈកម្មវិធីនេះ យើងរំពឹងថា យុវជនទាំងនោះ ដែលនឹងដឹកនាំអនាគតនៃប្រទេសកម្ពុជា នឹងស្វែងយល់កាន់តែស៊ីជម្រៅអំពីលទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុនទុកជាចំណេះដឹងសំរាប់អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

“កម្មវិធីផ្លាស់ប្តូរយុវជន JENESYS ២០១៩”
កម្មវិធីដំណើរទស្សនកិច្ចសំរាប់យុវជនអាស៊ាន
(លទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន)

កាលវិភាគនៃកម្មវិធី

ថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមករា

មកដល់ប្រទេសជប៉ុន និងការណែនាំផ្សេងៗ

ចូលរួមកម្មវិធីបាត់បង់ដោយអ្នកជំនាញការ, ធ្វើទស្សនកិច្ចនៅក្រសួងការបរទេស

ថ្ងៃសុក្រ ទី ២៤ ខែមករា

ជួបជាមួយនឹងជនជាតិជប៉ុនដែលធ្លាប់ចូលរួមពាក់ព័ន្ធក្នុងដំណើរការស្វែងរកសន្តិភាពនៅ
កម្ពុជា

ធ្វើទស្សនកិច្ចនៅតុលាការកំពូល

ថ្ងៃសៅរ៍ ទី ២៥ ដល់ថ្ងៃអាទិត្យ ទី ២៦ ខែមករា

ធ្វើទស្សនកិច្ចនៅទីក្រុងហាជីអូជី (Hachioji), ការពន្យល់ដោយគណៈកម្មការគ្រប់គ្រង
ការបោះឆ្នោតនៃទីក្រុងហាជីអូជី សង្កេតមើលការយោសនាបោះឆ្នោត ការបោះឆ្នោត និង
ការរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុងនេះ ។

ថ្ងៃច័ន្ទ ទី ២៧ ដល់ថ្ងៃអង្គារ ទី ២៨ ខែមករា

ធ្វើទស្សនកិច្ចនៅខេត្ត តូគូស៊ីម៉ា (Tokushima) ។

ថ្ងៃពុធ ទី ២៩ ខែមករា

ធ្វើទស្សនកិច្ចនៅវិមានរដ្ឋសភា។

ជួបជាមួយនឹងតំណាងសមាគមន៍មិត្តភាពសភាជប៉ុន-កម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមករា

សិក្ខាសាលា ប្រជុំរាយការណ៍

ថ្ងៃសុក្រ ទី ៣១ ខែមករា

ចេញដំណើរត្រឡប់ទៅវិញ ។